

ការពង្រឹង
សមត្ថភាព

កម្រិតជីវភាពរស់នៅ (JICA)

ប្រចាំអគ្គនាយកដ្ឋានពន្ធដារ (អចជ)

ខែមករា ឆ្នាំ២០១៤

មាតិកា

- ការអនុវត្តន៍ល្អប្រសើរ ២
- ការផ្លាស់ប្តូរផ្នែកគំនិត ២
- ជំហានសាកល្បងឆ្ពោះទៅរក PIT ២
- រយៈពេលរង់ចាំយូរ ៣
- ការពង្រឹងសមត្ថភាពស្ថាប័ន ៤
- សិក្ខាសាលាស្តីពីការរៀបចំបញ្ជីគណនី ៥
- ទំនើបកម្មចាប់ផ្តើម ៥

បង្កើនជំនាញសមត្ថភាពអនុវត្តកម្មវិធីនានា

ក្រោយការចាប់ផ្តើមកិច្ចប្រជុំផ្តើមស្តីពី “ការកសាងមូលដ្ឋានអគ្គនាយកដ្ឋានពន្ធដារ” ដែលបានរៀបចំការបណ្តុះបណ្តាលក្រោមប្រធានបទ ដូចជា ការគ្រិះរិះពិចារណា សវនកម្ម សារពើពន្ធ សេវាអ្នកជាប់ពន្ធ ជាដើម គម្រោងបានបង្វែរផ្ដោតការយកចិត្តទុកដាក់ ដើម្បីបំពេញនូវតម្រូវការរបស់មន្ត្រីជាន់ខ្ពស់បន្ថែមទៀត។

សកម្មភាពគួរឲ្យកត់សម្គាល់រហូតដល់សព្វថ្ងៃនេះ រួមមាន ការរៀបចំដំណើរទស្សនកិច្ចសិក្សារបស់ក្រុមគណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តមអគ្គនាយក ទៅកាន់ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី ជាដើម។ ទស្សនកិច្ចសិក្សាទាំងនេះ គឺដើម្បីជាការដកស្រង់បទពិសោធន៍ដោយផ្ទាល់អំពីមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទ្រង់ទ្រាយធំ និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម សំដៅរៀបចំបង្កើតប្រតិបត្តិការ និងមជ្ឈមណ្ឌលទាំងនោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។ ទស្សនកិច្ចសិក្សានេះនឹងផ្តល់លទ្ធភាពឲ្យអគ្គនាយកដ្ឋានពន្ធដារអាចផ្តល់សេវារបស់

ខ្លួនកាន់តែមានប្រសិទ្ធភាព តាមរយៈការរៀបចំឲ្យបានល្អប្រសើរជាងមុន។ នៅក្នុងខែសីហា អគ្គនាយកដ្ឋានពន្ធដារ និងចៃកា (JICA) បានឯកភាពលើការបន្តកិច្ចសហប្រតិបត្តិការនៅក្នុងដំណាក់កាលនេះ។ គម្រោងប្តេជ្ញាចិត្តលើកកម្ពស់ការកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ។



ឯកឧត្តមអគ្គនាយក និងប្រធានក្រុមការងាររបស់ចៃកា (JICA) ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំយុទ្ធសាស្ត្រពាក់កណ្តាលគម្រោង។

ការវាយតម្លៃពាក់កណ្តាលគម្រោងបង្ហាញនូវវឌ្ឍនភាពល្អប្រសើរ

កិច្ចប្រជុំវាយតម្លៃពាក់កណ្តាលគម្រោង និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ (JCC) លើកទីពីរ ថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា

គម្រោងបង្ហាញលទ្ធផលវឌ្ឍនភាពល្អប្រសើរ

ក្របខ័ណ្ឌ	លទ្ធផល	លោកជន
ភាពជាប់ពាក់ព័ន្ធ	ខ្ពស់	ស្របតាមគោលនយោបាយ ផ្សេងទៀត និងបរិបទនៃ ប្រទេសកម្ពុជា
ប្រសិទ្ធភាព	មានវឌ្ឍនភាពល្អប្រសើរ	សកម្មភាពសំដៅចែករំលែក ចំណេះដឹង និងចំណេះធ្វើ
ប្រសិទ្ធផល	មធ្យម	ការសម្របសម្រួលរបស់ ម្ចាស់ជំនួយមិនគ្រប់គ្រាន់ ដោយសារមន្ត្រីមានបន្ទុក ការងារច្រើនពេក
ផលប៉ះពាល់	មិនមានការវិនិច្ឆ័យ	រងឥទ្ធិពលពីការអនុវត្តគម្រោងផង និងស្ថានភាពសេដ្ឋកិច្ចផង
និរន្តរភាព	មធ្យម	សមត្ថភាពអភិវឌ្ឍន៍ធនធានមនុស្សនៅមានកម្រិតដោយសារបណ្តាថវិកាចំនួនបុគ្គលិក និងផែនការរដ្ឋ

សូចនាករម៉ាត្រីសរៀបចំគម្រោងត្រូវបានកំណត់ ឡើងវិញឧទាហរណ៍ វឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបានគោលដៅ

ចំណូលពន្ធគិតជាភាគរយ ធៀបនឹងផលិតផលក្នុងស្រុកដុល និងកំណើនអ្នកជាប់ពន្ធគិតជាភាគរយ ដែលបានដាក់លិខិតប្រកាស។ល។ វឌ្ឍនភាព និងផែនការសកម្មភាពបន្ទាប់ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកទីពីររបស់គណៈកម្មាធិការសម្របសម្រួលចម្រុះ។ ក្រោយកិច្ចប្រជុំវាយតម្លៃ ចៃកា (JICA) នឹងផ្តល់ជំនួយដល់អគ្គនាយកដ្ឋានពន្ធដារក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញនូវស្តីពីការធ្វើទំនើបកម្ម និងស្វ័យប្រវត្តិកម្មអគ្គនាយកដ្ឋានពន្ធដារនៅត្រឹម ខែកក្កដា ឆ្នាំ២០១៤។



- ចំណុចគូសមញ្ញក**
- គម្រោងបង្ហាញលទ្ធផលវឌ្ឍនភាពល្អប្រសើរ។
 - ក្រុមការងារវាយតម្លៃពាក់កណ្តាលគម្រោង
 - សង្ខេបនៃកំណែទម្រង់គំរូដែលមិនចង់មានការផ្លាស់ប្តូរ។
 - Mr. Tumakaka ប្រទេស ឥណ្ឌូនេស៊ី
 - យើងត្រូវពិចារណាអំពីអ្នកដែលត្រូវជាប់ពន្ធលើប្រាក់ចំណូលបុគ្គលថ្មីនេះ។
 - Mr. Otake ប្រទេសជប៉ុន

ទស្សនកិច្ចសិក្សាជាក្រសួងការអនុវត្តប្រសើរឡើងនៅក្នុងបណ្តាប្រទេសអាស៊ាន

មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី
ខែឧសភា និងវិច្ឆិកា ឆ្នាំ២០១៣

ឯកឧត្តមអគ្គនាយក និងក្រុមគណៈប្រតិភូបានទៅធ្វើ ទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ក្នុងខែឧសភា និងនៅ ប្រទេសម៉ាឡេស៊ី ក្នុងវិច្ឆិកា

ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម គឺជាចំណុចដ៏សំខាន់មួយនៃការកែទម្រង់រដ្ឋបាលរបស់អគ្គនាយកដ្ឋានពន្ធដារ។ ទស្សនកិច្ចសិក្សាទាំងនេះផ្តល់ឲ្យមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារនូវការយល់ដឹងស្តីពីការអនុវត្តការងារនេះនៅតាមបណ្តាប្រទេសដទៃទៀត។ នៅប្រទេសសិង្ហបុរី ការងាររក្សាទុកទិន្នន័យត្រូវបានមើលរកទៅឲ្យប្រភពខាងក្រៅចាត់ចែង ហើយអ្នកជាប់ពន្ធចំនួន ៩៧% ដាក់លិខិត

ប្រកាសតាមប្រព័ន្ធ
អេឡិចត្រូនិកជា
លក្ខណៈបុគ្គល។
នៅប្រទេសម៉ាឡេស៊ី
រដ្ឋបាលសារពើពន្ធ
ជាអ្នករក្សាទុក
ទិន្នន័យដោយផ្ទាល់
ហើយអ្នកជាប់ពន្ធ
រហូតដល់ ៨០%ក្នុង



ឯកឧត្តមអគ្គនាយក និងអគ្គនាយកនៃ IED ប្រទេសម៉ាឡេស៊ី

ចំណោមអ្នកជាប់ពន្ធសរុប បានដាក់លិខិតប្រកាសតាមប្រព័ន្ធអេឡិចត្រូនិក។ នៅក្នុងប្រទេសទាំងពីរនេះ អ្នកជាប់ពន្ធអានុវត្តបានការពិគ្រោះយោបល់តាមទូរស័ព្ទដោយពុំគិតថ្លៃ ហើយមជ្ឈមណ្ឌលក៏ដើរតួនាទីក្នុងការក្រើនរំលឹកអ្នកជាប់ពន្ធអំពីបញ្ហាបំណុលពន្ធផងដែរ។



គណៈប្រតិភូសង្កេតមើលការបញ្ចូលទិន្នន័យនៅប្រទេសសិង្ហបុរី

ការផ្លាស់ប្តូរផ្នត់គំនិតគឺជាចំណុចសំខាន់

កំណែទម្រង់រដ្ឋបាលសារពើពន្ធ មន្ត្រីរដ្ឋបាល
សារពើពន្ធត្រូវមានវត្តមានក្នុងប្រទេសកម្ពុជា
ថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០១៣

ការផ្លាស់ប្តូរផ្នត់គំនិតគឺជាចំណុចសំខាន់ចំពោះភាពជោគជ័យនៃការកែទម្រង់ ប៉ុន្តែក៏ជាបញ្ហាប្រឈមខ្លាំងបំផុតដែរ។ សក្រុនៃកំណែទម្រង់គឺអ្នកដែលមិនចង់មានការផ្លាស់ប្តូរ។

គម្រោងបានអញ្ជើញ លោក Wahyu Tumakaka ប្រធានផ្នែកកំណែទម្រង់ប្រតិបត្តិការនៃនាយកដ្ឋានពន្ធដារឥណ្ឌូនេស៊ីដើម្បីចែករំលែកបទពិសោធន៍អំពីកំណែទម្រង់នៅប្រទេសឥណ្ឌូនេស៊ីរហូតមកដល់

បច្ចុប្បន្ន។ បទពិសោធន៍នេះពិតជាមានសារៈសំខាន់ព្រោះអគ្គនាយកដ្ឋានពន្ធដារតែងបន្តធ្វើការកែទម្រង់ជាប្រចាំតាមរយៈការសិក្សាពីចំណុចជាបញ្ហាផ្សេងៗ។



ឯកឧត្តមអគ្គនាយកជួបពិភាក្សាជាមួយគណៈប្រតិភូឥណ្ឌូនេស៊ី

“សក្រុនៃការកែ
ទម្រង់គឺអ្នកដែល
មិនចង់មានការ
ផ្លាស់ប្តូរ។”

- លោក Tumakaka
មកពីប្រទេស
ឥណ្ឌូនេស៊ី

ដំណាក់កាលសាកល្បងឆ្ពោះទៅរកពន្ធលើប្រាក់ចំណូលបុគ្គល

បទពិសោធន៍ស្តីពីការអនុវត្តពន្ធលើប្រាក់ចំណូល
បុគ្គលនៅប្រទេសជប៉ុន និងវៀតណាម
ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣

អគ្គនាយកដ្ឋានពន្ធដារមានគោលបំណងដាក់ឲ្យ
អនុវត្តពន្ធលើប្រាក់ចំណូលបុគ្គល (PIT) នៅក្នុងរយៈ
ពេលពីរ ឬបីឆ្នាំខាងមុខ។ ប៉ុន្តែ តើពន្ធទាំងនេះនឹងធ្វើឲ្យ
ចំណូលពន្ធមានការកើនឡើងដែរឬទេ?

លោក Otake អតីតស្នងការនៃទីភ្នាក់ងារពន្ធដារជាតិនៃប្រទេសជប៉ុន បានធ្វើទស្សនកិច្ចនៅអគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់សិក្ខាសាលាស្តីពីកំណែទម្រង់ពន្ធលើប្រាក់ចំណូលបុគ្គល នៅប្រទេសជប៉ុន និងបទពិសោធន៍របស់លោកនៅក្នុងការជំរុញការ

ដាក់ឲ្យអនុវត្តពន្ធនេះនៅក្នុងប្រទេសវៀតណាម។ ជាការសំខាន់ដែលអគ្គនាយកដ្ឋានពន្ធដារត្រូវកំណត់ឲ្យបានច្បាស់នូវវិសាលភាពនៃប្រភេទពន្ធទាំងនេះ ជាពិសេស អំពីអ្នកដែលត្រូវជាប់ពន្ធទាំងនេះ និងការកំណត់ប្រភេទប្រាក់ចំណូលដែលត្រូវជាប់ពន្ធនេះ ព្រមទាំង ហេតុផលពន្យល់ផងដែរ។ ក្នុងដំណាក់កាលបឋម គប្បីចាប់ផ្តើមពីមានកម្រិតប្រាក់ចំណូលខ្ពស់ហើយការសាកល្បងគួរចាប់ផ្តើមពីទីក្រុងភ្នំពេញ។

នៅពេលបញ្ចប់សិក្ខាសាលា អគ្គនាយកដ្ឋានពន្ធដារក៏បានស្នើសុំឲ្យមានការរៀបចំសិក្ខាសាលាស្តីពីការរៀបចំបញ្ជីគណនេយ្យសម្រាប់មន្ត្រីពន្ធដារផងដែរ។



លោក Otake លើកបទពិសោធន៍របស់លោកពាក់ព័ន្ធនឹង PIT

អ្នកជាប់ពន្ធផ្ដោតទៅលើរយៈពេលរង់ចាំយូរ

របាយការណ៍ពីការស្ទង់មតិស្តីពីកម្រិត
នៃភាពពេញចិត្តរបស់អ្នកជាប់ពន្ធ
ខែធ្នូ ឆ្នាំ២០១៣

កម្រិតនៃភាពពេញចិត្តរបស់អ្នកជាប់ពន្ធមានភាពជាប់
ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងរយៈពេលមធ្យមក្នុងការរង់ចាំ។
ហេតុអ្វីបានជាអ្នកជាប់ពន្ធខ្លះត្រូវរង់ចាំរយៈពេលយូរ?

គម្រោងបានធ្វើការស្ទង់មតិឯករាជ្យនៅសាខាពន្ធដារ
មួយចំនួន ដោយបានសម្ភាសអ្នកជាប់ពន្ធចំនួនជាង
២០០០ នាក់។ អ្នកជាប់ពន្ធវ្យែងក្មេង និងអ្នកជាប់ពន្ធជា

គណនេយ្យត្រូវចំណាយពេលរង់ចាំយូរជាងក្រុមអ្នក
ជាប់ពន្ធផ្សេងៗទៀត ហើយអ្នកជាប់ពន្ធ
នៅទីក្រុងភ្នំពេញសម្តែងអារម្មណ៍មិន
ពេញចិត្តខ្ពស់ជាងអ្នកជាប់ពន្ធនៅតាម
បណ្តាខេត្ត។ អ្នកចូលរួមការស្ទង់មតិជា
ច្រើនបានស្នើសុំឲ្យមានការផ្តល់សេវា
ពិគ្រោះយោបល់។ ក្រុមការងារគម្រោង
កំពុងពិនិត្យមើលទៅលើវិធានការដាក់
លាក់ដើម្បីដោះស្រាយបញ្ហាដែលបាន
កំណត់ឃើញក្នុងការស្ទង់មតិនេះ។ យើង
ខ្ញុំសូមស្វាគមន៍ចំពោះការផ្តល់មតិយោបល់នានា!



ឆ្ពោះទៅមុខមួយជំហានទៀតក្នុងការលើកកម្ពស់ការយល់ដឹង

តារាងប្រភេទពន្ធ និងកាលបរិច្ឆេទប្រកាសពន្ធត្រូវបាន
រៀបចំចប់រួចរាល់
ខែសីហា ឆ្នាំ២០១៣

ប្រជាជនកម្ពុជាជាច្រើនមិនទាន់យល់ដឹងអំពីប្រភេទពន្ធ
ផ្សេងៗនៅឡើយបើទោះបីជាពួកគេបានបង់ពន្ធទាំង
នោះក៏ដោយ បើយោងតាមលទ្ធផលការសិក្សារបស់
គម្រោងនៅក្នុងឆ្នាំ២០១២។

ដើម្បីលើកកម្ពស់ការយល់ដឹង គម្រោងបានរៀបចំចប់
រួចរាល់នូវ “តារាងប្រភេទពន្ធ និងកាលបរិច្ឆេទប្រកាស
ពន្ធ” កាលពីខែសីហា និងបានចែកចាយតារាងផ្តល់
ព័ត៌មាននេះទៅគ្រប់សាខាពន្ធដារទាំងអស់។ រយៈពេល

ដាក់លិខិតប្រកាសសម្រាប់គ្រប់ប្រភេទពន្ធទាំងអស់ត្រូវ
បានបង្ហាញ ហើយតារាងនេះនឹងត្រូវដាក់តាំងជាអចិន្ត្រៃយ៍។ ជំហានបន្ទាប់ គឺត្រូវជំរុញឲ្យអ្នកជាប់ពន្ធទាំងអស់
ដាក់លិខិតប្រកាស និងបង់ពន្ធទៅតាមកាលបរិច្ឆេទ
កំណត់។



សាខាពន្ធដារខណ្ឌចំការមន

កម្រិតនៃភាពពេញចិត្ត
របស់អ្នកជាប់ពន្ធមាន
ភាពជាប់ពាក់ព័ន្ធយ៉ាង
ខ្លាំងទៅនឹងរយៈពេល
មធ្យមក្នុងការរង់ចាំ។
- លទ្ធផលពីការស្ទង់
មតិ

បច្ចុប្បន្នភាពអំពីសមាជិកគម្រោង

ប្រធានគម្រោងថ្មី

កាលពីខែតុលា ឆ្នាំ២០១៣ អគ្គនាយករងនៃអគ្គនាយក
ដ្ឋានពន្ធដារ ឯកឧត្តម **វ៉ាន់ ពុទ្ធិពល** ត្រូវបានតែងតាំងជា
ប្រធានគម្រោងថ្មី។

ក្រុមការងារសេវាអ្នកជាប់ពន្ធ

លោក **ហ៊ាន ព្រេង** ប្រធាននាយកដ្ឋានសេវាអ្នកជាប់ពន្ធ
និងបំណុលពន្ធ (TSTAD) ត្រូវបានចាត់តាំងជាប្រធាន
ក្រុមការងារនេះ ហើយលោក **គង់ សុខហេង** អនុប្រធាន
នាយកដ្ឋានសេវាអ្នកជាប់ពន្ធ និងបំណុលពន្ធ កំពុងជួយ
សម្របសម្រួលយ៉ាងសកម្មក្នុងការបញ្ចប់ឯកសារ
សំណួរចម្លើយ (FAQ) ឯកសារអប់រំអំពីពន្ធ និងផែនការ
សកម្មភាពដើម្បីបង្កើនភាពពេញចិត្តរបស់អ្នកជាប់ពន្ធ។

ក្រុមការងារសវនកម្មពន្ធដារ

លោក **វ៉ត្ត មុនី** ប្រធាននាយកដ្ឋានសវនកម្ម សហគ្រាស
(EAD) ត្រូវបានចាត់តាំងជាប្រធានក្រុមការងារនេះ
ហើយលោក **សៀង ស៊ីថា** អនុប្រធាននាយកដ្ឋានសវន
កម្មសហគ្រាស បានគាំទ្រយ៉ាងសកម្មក្នុងការរៀបចំ
សៀវភៅណែនាំករណីសវនកម្ម ទម្រង់បែបបទសម្រាប់
ប្រមូលព័ត៌មាន និងឯកសារបណ្តុះបណ្តាលផ្សេងៗ
ទៀត។

ក្រុមការងារទទួលបន្ទុកទំនើបកម្ម និងស្វ័យប្រវត្តិកម្ម

លោក **នួន ថេរី** អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
កំពុងដឹកនាំក្រុមការងារនេះ ហើយក្រុមការងារក៏កំពុង
សហការជិតស្និទ្ធជាមួយក្រុមអ្នកពិគ្រោះយោបល់របស់
ថៃកា (JICA)។



តំណាងជាន់ខ្ពស់ថៃកា (JICA) ជួបប្រជុំជាមួយឯកឧត្តមអគ្គនាយកក្នុង
កិច្ចប្រជុំស្តីពីទំនើបកម្ម និងស្វ័យប្រវត្តិកម្មអន្តរាយកដ្ឋានពន្ធដារ

សិល្បៈនៃការអនុវត្តការងារសវនកម្មពន្ធដារ

សវនកម្មពន្ធដារដោយគ្មានការពិនិត្យបញ្ជី
ថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣

ចេតនាមិនចង់បង្ហាញកំណត់ត្រាគណនេយ្យរបស់អ្នក
ជាប់ពន្ធ គឺជាបញ្ហាដែលគេស្គាល់យ៉ាងច្បាស់។ ប៉ុន្តែ
ការធ្វើសវនកម្មបឋមឲ្យបានម៉ត់ចត់អាចជំរុញការ
ពិភាក្សាបន្តទៅមុខទៀតបាន។

លោក Takeuchi ជំនាញការរបស់ប៊ិចកា (JICA)
ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី បានផ្តល់
ការបណ្តុះបណ្តាលអំពីបច្ចេកទេសសវនកម្មបឋម
នៅក្នុងខេត្តបាត់ដំបង និងសាលាជាតិពន្ធដារ។

ជំហានសំខាន់ៗក្នុងការធ្វើសវនកម្មបឋមរួមមាន៖
វិភាគគ្រប់ព័ត៌មានដែលមាន ស្វែងយល់ពីការអនុវត្ត
ជាទូទៅនៅក្នុងវិស័យ និងក្លាយជាអតិថិជនម្នាក់
របស់អាជីវកម្មនោះ។ សិក្ខាកាមបានគូសបញ្ជាក់អំពី
ការលំបាកនៅក្នុង “ការធ្វើសវនកម្មពន្ធដារទៅលើ
អាជីវកម្មខ្ពស់ច្បាប់ ការស្នើសុំឲ្យអ្នកជាប់ពន្ធរាប់
សាច់ប្រាក់ពីអាជីវកម្មនៅថ្ងៃធ្វើសវនកម្ម ការ
សាកសួរអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកជាប់ពន្ធ
និងការធ្វើសវនកម្មទៅលើធនាគារ”។ អគ្គនាយក
ដ្ឋានពន្ធដារ ចាំបាច់ត្រូវដោះស្រាយបញ្ហានេះជា
បន្ទាន់។



បាបកថាបណ្តុះបណ្តាលនៅសាលាពន្ធដារខេត្តបាត់ដំបង។

ការកសាងសមត្ថភាពស្ថាប័ន

សិក្ខាសាលាស្តីពីការគ្រប់គ្រងគម្រោង
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
ការគ្រប់គ្រងគម្រោង (PM) គឺជាវិធីសាស្ត្រជាប្រព័ន្ធ
ក្នុងការអនុវត្តគម្រោង។



សិក្ខាសាលាស្តីពីការគ្រប់គ្រងគម្រោង

ប្រធានដាន់ខ្ពស់មកពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី
(AIT) ប្រទេសថៃ បានផ្តល់សិក្ខាសាលាស្តីពីការ
គ្រប់គ្រងគម្រោងដល់មន្ត្រីដាន់ខ្ពស់នៃអគ្គនាយក
ដ្ឋានពន្ធដារ។ វិធីសាស្ត្រគ្រប់គ្រងគម្រោងកំណត់
យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវ វិសាល
ភាព ចំណាយ ពេលវេលា អត្ថប្រយោជន៍គម្រោង
ព្រមទាំងគោលដៅរួមផ្សេងៗ។ ការអនុវត្តន៍
ក្របខណ្ឌការគ្រប់គ្រងគម្រោងបានត្រឹមត្រូវ ពិតជា
មានសារៈសំខាន់ណាស់ ប្រសិនបើអគ្គនាយកដ្ឋាន
ពន្ធដារមានបំណងបង្កើនសមត្ថភាពស្ថាប័នរបស់
ខ្លួន។ សិក្ខាសាលាលើកទីពីរគ្រោងនឹងធ្វើឡើងនៅ
ក្នុងខែ មេសា ឆ្នាំ២០១៤។

ការគ្រប់គ្រងគម្រោង
មិនមែនជាជំនាញក្នុង
ការដោះស្រាយបញ្ហា
ទេ តែជាមធ្យោបាយ
សម្រាប់តាមដាន
ចំណាយ ពេលវេលា
ស្ថានភាព និងសម្រេច
គោលដៅ។

វិធីឆ្ពោះទៅប្រព័ន្ធស្វ័យប្រកាស

វគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន៖ ការលើក
កម្ពស់ប្រព័ន្ធស្វ័យប្រកាស (SAS)
ខែមិថុនា និងខែធ្នូ ឆ្នាំ២០១៣

មន្ត្រីសរុបចំនួន ២០រូប បានចុះទស្សនកិច្ចទៅ
ប្រទេសជប៉ុនដើម្បីចូលរួមកម្មវិធីបណ្តុះបណ្តាល
នេះ។ ជំហានបន្ទាប់ គឺសិក្ខាកាមត្រូវរៀបចំ
ចំណាត់ការអនុវត្តន៍សំខាន់ៗ។

កម្មវិធីជាច្រើនត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍ
សមត្ថភាពរបស់អគ្គនាយកដ្ឋានពន្ធដារនៅក្នុង
ការពង្រីកចំនួនអ្នកជាប់ពន្ធក្នុងប្រព័ន្ធស្វ័យ

ប្រកាស និងបង្កើនចំណូលពន្ធ។ ក្នុងចំណោម
មតិឆ្លើយតបដែលទទួលបានពីអ្នកចូលរួម មតិ
យោបល់សំខាន់ៗរួមមាន ការអប់រំអំពីពន្ធដារ
ដល់សាធារណជនតម្រូវឲ្យមានមជ្ឈមណ្ឌល
ផ្តល់សេវាកម្មដើម្បីឆ្លើយសំណួររបស់អ្នកជាប់
ពន្ធជាដើម។ ដើម្បីលើកកម្ពស់ប្រព័ន្ធស្វ័យ
ប្រកាស អ្នកជាប់ពន្ធត្រូវទទួលព័ត៌មានបានគ្រប់
គ្រាន់ និងអាចទទួលជំនួយពីមន្ត្រីពាក់ព័ន្ធនៅពេល
ចាំបាច់។ ក្រោយមក ការពង្រឹងការអនុវត្តច្បាប់
នឹងដើរតួនាទីសំខាន់ក្នុងការបង្កើតរដ្ឋបាល
សារពើពន្ធមួយដែលមានយុត្តិធម៌។



មន្ត្រីអគ្គនាយកដ្ឋានពន្ធដារចូលរួមកម្មវិធីបណ្តុះបណ្តាលបណ្តាលនៅប្រទេសជប៉ុន។

មូលដ្ឋាននៃអាជីវកម្ម និងសារពើពន្ធ

សិក្ខាសាលាស្តីពីការរៀបចំ
បញ្ជីគណនេយ្យមូលដ្ឋាន
ខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៣

លោក Otake និងគម្រោងបានរៀបចំសិក្ខាសាលា
រួមគ្នាស្តីពីការរៀបចំបញ្ជីគណនេយ្យមូលដ្ឋាន
សម្រាប់មន្ត្រីអគ្គនាយកដ្ឋានពន្ធដារចំនួន ២០
ពេល នៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០១៣។
សាស្ត្រាចារ្យមកពីសាលាពាណិជ្ជសាស្ត្រអូហាវ៉ា
ដែលជាសាលាផ្នែកបច្ចេកទេសបញ្ជីគណនេយ្យ
ដ៏ធំជាងគេមួយនៅក្នុងប្រទេសជប៉ុន និងជាដៃគូ
របស់សមាគមលើកកម្ពស់ការប្រើប្រាស់បញ្ជី
គណនេយ្យរបស់លោក Otake ផងដែរ។ ទាំង

មន្ត្រីពន្ធដារ និងអ្នកចូលរួម
ជាសាធារណជនទូទៅត្រូវ
បានលើកទឹកចិត្តឲ្យចុះ
ឈ្មោះចូលរួមនៅក្នុងសិក្ខា
សាលានេះ។ អ្នកចូលរួម
ចំនួន ២៤រូប បានបញ្ចប់វគ្គ
សិក្ខាសាលានេះដោយ
ជោគជ័យ។

លោក Otake បានធ្វើការផ្តល់វិញ្ញាបនបត្រដោយ
ផ្ទាល់នៅសាលាជាតិពន្ធដារ កាលពីថ្ងៃទី២២ ខែ
កុម្ភៈ នៅក្នុងពិធីបិទវគ្គសិក្ខាសាលា។



ពិធីបិទវគ្គសិក្ខាសាលា

ផែនទីបង្ហាញផ្លូវស្តីពីការធ្វើទំនើបការរូបនីយកម្មបានចាប់ផ្តើមហើយ!

កិច្ចប្រជុំចាប់ផ្តើមស្តីពីប្រធានបទផែនទីបង្ហាញផ្លូវ
ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤

តើការធ្វើទំនើបការរូបនីយកម្មរដ្ឋបាលសារពើពន្ធមាន
ដំណាក់កាលអ្វីខ្លះ?

ឆ្លើយតបចំពោះសំណួររបស់អគ្គនាយកដ្ឋានពន្ធដារ
ចៃកា (JICA) កំពុងរៀបចំផែនទីបង្ហាញផ្លូវមួយ ដែល
គ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០១៤ ខាង
មុខ។ កិច្ចប្រជុំចាប់ផ្តើមត្រូវបានរៀបចំធ្វើឡើងជា
ឱកាសស្វាគមន៍សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
បច្ចុប្បន្ន ក្រុមហ៊ុន Ernst & Young ប្រទេសជប៉ុន
កំពុងចាប់ផ្តើមជាមួយក្រុមការងារដើម្បីរៀបចំផែនទី
បង្ហាញផ្លូវមួយសម្រាប់រៀបចំលំហូរប្រតិបត្តិការនៅ
ក្នុងអគ្គនាយកដ្ឋានពន្ធដារ ដោយសំដៅកែលម្អ
ដំណើរការទាំងនោះ។

ក្រុមការងារក៏បានរៀបចំសិក្ខាសាលាពិគ្រោះ
យោបល់ និងចែករំលែកចំណេះដឹងអំពីការអភិវឌ្ឍ

ប្រព័ន្ធព័ត៌មានវិទ្យាជាមួយក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ (MEF) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ
កម្ពុជា (GDCE) ផងដែរ។ ចំណុចសំខាន់ គឺត្រូវ
កំណត់វិសាលភាពសមស្របសម្រាប់ការរៀបចំ
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ហើយត្រូវធ្វើបមា-
ណីយកម្មដំណើរការប្រតិបត្តិការមុនពេលអនុវត្ត
បច្ចេកវិទ្យាព័ត៌មានវិទ្យា។



កិច្ចប្រជុំចាប់ផ្តើមជាមួយប្រធានគ្រប់គ្រងគម្រោងនៅអគ្គនាយកដ្ឋាន

ត្រូវមានការពិចារណា
ដោយភាពប្រាកដ
និយមទៅលើវិសាល
ភាព និងទំហំនៃការ
អនុវត្តបច្ចេកវិទ្យា
ព័ត៌មាន ហើយត្រូវធ្វើ
បមាណីយកម្មដំណើរ
ការប្រតិបត្តិការមុន
ពេលអនុវត្តបច្ចេកវិទ្យា
ព័ត៌មាន។

ឱកាសទៅសិក្សានៅប្រទេសជប៉ុន

ភ្នាក់ងារជាតិពន្ធដារនៃប្រទេសជប៉ុន មានផ្តល់
កម្មវិធីបណ្តុះបណ្តាលតាមរយៈក្របខ័ណ្ឌចៃកា
(JICA)។ ជារៀងរាល់ឆ្នាំ មន្ត្រីកម្រិតមធ្យមម្នាក់
នឹងមានឱកាសចូលរួមវគ្គសិក្សារយៈពេលពីរខែ
ហើយមន្ត្រីជាន់ខ្ពស់ម្នាក់នឹងមានឱកាសចូលរួម
វគ្គសិក្សារយៈពេលបីសប្តាហ៍ នៅទីក្រុងតូក្យូ
ដើម្បីសិក្សាជាមួយមន្ត្រីពន្ធដារមកពីបណ្តា

ប្រទេសផ្សេងៗ។ សកលវិទ្យាល័យចំនួនប្រាំចូល
រួមនៅក្នុងវគ្គហ្វឹកហ្វឺនរបស់ភ្នាក់ងារពន្ធដារជាតិ
(វគ្គសិក្សាសារពើពន្ធដែលជាផ្នែកមួយនៃកម្មវិធី
ថ្នាក់អនុបណ្ឌិត) ដែលមន្ត្រីពន្ធដារនៃបណ្តា
ប្រទេសជាច្រើនបានដាក់ពាក្យសុំចូលសិក្សា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ
ទំព័រ៖ [http://www.nta.go.jp/ntc/english/inter/
index.htm](http://www.nta.go.jp/ntc/english/inter/index.htm)



សិក្ខាសាលាពិគ្រោះយោបល់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គេហទំព័ររបស់ JICA

<http://www.jica.go.jp/english/index.html>

**ការិយាល័យគម្រោងថែទាំ
នៃអគ្គនាយកដ្ឋានពន្ធដារ**

អគ្គនាយកដ្ឋានពន្ធដារ
(បន្ទប់៦០៥)
រាជធានីភ្នំពេញ

ទូរស័ព្ទ៖ 097 400 5349
អ៊ីមែល៖ jicaproject_gdt@yahoo.com
បោះពុម្ពផ្សាយដោយ៖ អ៊ុំម៉ៃ តាកាកុ



សម្រាប់ អគ្គនាយកដ្ឋានពន្ធដារ និងប្រជាជនកម្ពុជា

គម្រោងនឹងបោះពុម្ពផ្សាយកម្រង
ព័ត៌មាននេះ ដើម្បីជូនដំណឹងលោក
អ្នកអំពីសកម្មភាព និងដំណើរការ
របស់យើង។ ដោយសារយើងទាំង
អស់គ្នា មានគោលបំណងដូចគ្នាយើង
សូមលើកទឹកចិត្តឲ្យលោកអ្នកចូលរួម
ទាំងអស់គ្នា។ គម្រោងប្តេជ្ញាឆ្លើយតប
ចំពោះមតិយោបល់និង សំណើរបស់
លោកអ្នក។ ដូច្នេះសូមប្រាប់យើងអំពី
អ្វីដែលលោកអ្នកគិត។